



ការរក្សាសុវត្ថិភាព៖ កម្មវិធីសិក្សាការពារកុមារ (KS:CPC) គឺជាការអប់រំអំពីសុវត្ថិភាពកុមារ និងទំនាក់ទំនងប្រកបដោយការគោរពសម្រាប់កុមារ និងមនុស្សវ័យក្មេងចាប់ពីកំណើត ដល់ថ្នាក់ទី 12 (អាយុ 17+)។ កម្មវិធីសិក្សានេះត្រូវបានបង្រៀននៅសាលារៀន និងសាលាមត្តេយ្យដោយអ្នកអប់រំនានាដែលបានបញ្ចប់ការបណ្តុះបណ្តាលដែលតម្រូវ។

KS:CPC ត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូងដោយក្រសួងការអប់រំ ហើយត្រូវបានចាត់ទុកថាមានសារៈសំខាន់ និងមានគុណតម្លៃយ៉ាងខ្លាំងដោយសារតែជម្រើសនៃខ្លឹមសារ ភាពទូលំទូលាយនៃការរៀនសូត្រ និងភាពសម័យបច្ចុប្បន្ន។

KS:CPC គាំទ្រកុមារ និងមនុស្សវ័យក្មេងដើម្បី៖

- យល់ដឹងថាពួកគេមានសិទ្ធិមានសុវត្ថិភាព
- ទទួលស្គាល់ការរំលោភបំពាន និងស្ថានភាពមិនមានសុវត្ថិភាព
- អភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រនានាដើម្បីជួយរក្សាសុវត្ថិភាពខ្លួនឯង
- ស្វែងរកការគាំទ្រ និងរាយការណ៍។

ការអប់រំគឺសំខាន់បំផុតក្នុងការការពារសិទ្ធិរបស់កុមារ និងមនុស្សវ័យក្មេងទាំងអស់ ហើយផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការតស៊ូមតិដើម្បីសុវត្ថិភាពរបស់ពួកគេ និងសុវត្ថិភាពរបស់អ្នកដទៃ។

ឪពុកម្តាយ និងអ្នកថែទាំត្រូវបានលើកទឹកចិត្តឱ្យនិយាយជាមួយសាលារៀន ឬសាលាមត្តេយ្យរបស់កូនពួកគេ ទាក់ទងនឹងការអនុវត្តនៃ KS:CPC។

ទិដ្ឋភាពទូទៅនៃ KS:CPC មានផ្តល់ជូននៅលើទំព័រខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម សូមមើលនៅតាមគេហទំព័រ www.kscpc.sa.edu.au/parent-carer-information។

ធនធានសម្រាប់ឪពុកម្តាយ និងអ្នកថែទាំ

- មជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងនឹងការកេងប្រវ័ញ្ចកុមារ៖ www.accce.gov.au
- បណ្តាញទូរសព្ទជំនួយកុមារអន្តរជាតិ (សម្រាប់សាលារៀននៅបរទេស)៖ www.childhelplineinternational.org
- ការយល់ព្រមមិនអាចរង់ចាំបានទេ (រដ្ឋាភិបាលអូស្ត្រាលី)៖ www.consent.gov.au
- ស្នងការសុវត្ថិភាពតាមអនឡាញ (eSafety Commissioner) – ព័ត៌មានសម្រាប់ឪពុកម្តាយ៖ www.esafety.gov.au/parents
- បណ្តាញទូរសព្ទជំនួយកុមារ (Kids Helpline) – ព័ត៌មានសម្រាប់ឪពុកម្តាយ៖ www.kidshelpline.com.au/parents
- សេវាប្រឹក្សាយោបល់ថ្នាក់ជាតិស្តីពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាពីដៃគូស្និទ្ធស្នាល និងក្នុងគ្រួសារ៖ www.1800respect.org.au
- មគ្គុទ្ទេសក៍ងាយស្រួលសម្រាប់ឪពុកម្តាយ (ការចិញ្ចឹមបីបាច់កូន រដ្ឋអូស្ត្រាលីខាងត្បូង / Parenting SA)៖ www.parenting.sa.gov.au/easy-guides
- បណ្តាញចិញ្ចឹមកុមារ៖ www.raisingchildren.net.au
- ច្បាប់យុវជនអូស្ត្រាលី៖ www.yla.org.au

ប្រធានបទ KS:CPC

ប្រធានបទទាំងពីរផ្ដោតលើគោលការណ៍ស្នូល និងការយល់ដឹងសំខាន់ៗអំពីកម្មវិធីសិក្សា៖

- យើងទាំងអស់គ្នាមានសិទ្ធិមានសុវត្ថិភាព។
- យើងអាចជួយខ្លួនឯងឱ្យមានសុវត្ថិភាព ដោយនិយាយទៅកាន់មនុស្សដែលយើងទុកចិត្ត។

ទិដ្ឋភាពទូទៅនៃ KS:CPC

KS:CPC ដោះស្រាយសុវត្ថិភាពកុមារ និងទំនាក់ទំនងប្រកបដោយការគោរព (រួមទាំងតាមអនឡាញ) ក្នុងវិធីសមស្របតាមអាយុ និងការអភិវឌ្ឍន៍សម្រាប់កុមារ និងមនុស្សវ័យក្មេងចាប់ពីកំណើត ដល់អាយុ 12 ឆ្នាំ (អាយុ 17+)។

ការរក្សាសុវត្ថិភាព	<ul style="list-style-type: none"> • ស្វែងយល់ពីប្រធានបទ KS:CPC ទាំងពីរ។ • កំណត់អត្តសញ្ញាណមនុស្សដែលគួរឱ្យទុកចិត្ត និងសេវាកម្មគាំទ្រនានាដើម្បីស្វែងរកជំនួយ។
សិទ្ធិ និងទំនួលខុសត្រូវ	<ul style="list-style-type: none"> • មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវ។ • ឯកជនភាព កន្លែងផ្ទាល់ខ្លួន និងព្រំដែន។ • របៀបដែលការបង្កើតឱ្យមានជាតួយ៉ាងយេនឌ័រ អាចប៉ះពាល់ដល់បុគ្គល និងសង្គម។
មានសុវត្ថិភាព និងមិនមានសុវត្ថិភាព	<ul style="list-style-type: none"> • សញ្ញាព្រមានជាស្មោះចនាភារនៃស្ថានភាពមិនមានសុវត្ថិភាព។ • យុទ្ធសាស្ត្រនានាដើម្បីឆ្លើយតបទៅនឹងស្ថានភាពមិនមានសុវត្ថិភាព។ • ការគ្រប់គ្រងហានិភ័យ ដើម្បីជួយធ្វើឱ្យស្ថានភាពកាន់តែមានសុវត្ថិភាព។
បណ្តាញដែលគួរឱ្យទុកចិត្ត	<ul style="list-style-type: none"> • គុណវុឌ្ឍិនានានៃមនុស្សដែលគួរឱ្យទុកចិត្ត។ • បង្កើតបណ្តាញមនុស្សដែលគួរឱ្យទុកចិត្ត និងសេវាកម្មគាំទ្រនានា។ • របៀបចូលប្រើមនុស្សដែលគួរឱ្យទុកចិត្ត និងសេវាកម្មគាំទ្រនានា។
ទំនាក់ទំនងគួរឱ្យគោរព	<ul style="list-style-type: none"> • លក្ខណៈចរិតនៃទំនាក់ទំនងដែលមានសុខភាពល្អ មិនមានសុខភាពល្អ និងរំលោភបំពាន។ • សិទ្ធិ និងទំនួលខុសត្រូវនៅក្នុងទំនាក់ទំនង។ • ការយល់ព្រម និងការអនុវត្តយុទ្ធសាស្ត្រក្នុងបរិបទផ្សេងៗ។
អំណាចក្នុងទំនាក់ទំនង	<ul style="list-style-type: none"> • ការប្រើប្រាស់អំណាចជាវិជ្ជមាន និងការរំលោភបំពានអំណាច។ • អាកប្បកិរិយាបង្កគ្រោះថ្នាក់ក្នុងទំនាក់ទំនង រួមទាំងការសម្តុតធ្វើបាប និងអំពើហិង្សាពីដៃគូស្និទ្ធស្នាល និងក្នុងគ្រួសារ។ • យុទ្ធសាស្ត្រនានាដើម្បីដោះស្រាយអាកប្បកិរិយាបង្កគ្រោះថ្នាក់។
ផ្នែករាងកាយ និងការប៉ះពាល់	<ul style="list-style-type: none"> • ឈ្មោះត្រឹមត្រូវ និងទីតាំងនៃផ្នែករាងកាយ។ • រាងកាយទាំងមូលគឺមានលក្ខណៈជាឯកជន។ • សុវត្ថិភាព មិនមានសុវត្ថិភាព និងការប៉ះពាល់ដែលមិនចង់បាន។
ការយល់ដឹងអំពីការរំលោភបំពាន	<ul style="list-style-type: none"> • គ្រោះថ្នាក់ ការរំលោភបំពាន (ផ្លូវកាយ ផ្លូវភេទ ផ្លូវអារម្មណ៍) និងការធ្វេសប្រហែស។ • យុទ្ធសាស្ត្រនានាសម្រាប់ការរាយការណ៍អំពីការរំលោភបំពាន និងស្ថានភាពមិនមានសុវត្ថិភាព។ • អាកប្បកិរិយារបស់អ្នកដែលហ៊ាននិយាយមានសុវត្ថិភាព នៅពេលជួយអ្នកដទៃ។
យុទ្ធសាស្ត្រ	<ul style="list-style-type: none"> • ភាពអត់ធ្មត់ ការតស៊ូ និងការអះអាង។ • យុទ្ធសាស្ត្រការពារនានាដើម្បីបង្កើនសុវត្ថិភាព។
ការស្វែងរកការគាំទ្រ	<ul style="list-style-type: none"> • ការពិនិត្យមើលបណ្តាញដែលគួរឱ្យទុកចិត្តជាទៀងទាត់។ • ការស្វែងរកការគាំទ្រពីមនុស្សដែលគួរឱ្យទុកចិត្ត និងសេវាកម្មគាំទ្រនានា រួមទាំងក្នុងគ្រួសារសង្គម។